

# ជូនចំពោះជនបរទេសនិងនិស្សិតអន្តរជាតិដែលកំពុងស្វែងរកការងារ

## ដើម្បីជៀសវាងបញ្ហាក្នុងការស្វែងរកការងារ ចូរជ្រើសរើសសហគ្រាសឬក្រុមហ៊ុនត្រឹមត្រូវដែលសមស្របតាមច្បាប់។

ថ្មីៗនេះ មានករណីកើតឡើងដូចជាជនបរទេសកំពុងស្វែងរកការងារ គាត់ត្រូវទាមទារបង់ថ្លៃសេវាកម្មសម្រាប់បានការណែនាំការងារ។ ពេលអ្នកស្វែងរកការងារ ចូរជ្រើសរើសសហគ្រាសឬក្រុមហ៊ុនត្រឹមត្រូវដែលសមស្របតាមច្បាប់ឬក៏ទៅសួរឯការិយាល័យសន្តិសុខការងារដែលគេហៅថាHello Work។

**1** តើអ្នកត្រូវទាមទារបង់ថ្លៃសេវាកម្មសម្រាប់ការទទួលបានការណែនាំការងារឬ?  
អ្នកពុំបាច់បង់ថ្លៃសេវាកម្មសម្រាប់ទទួលបានការណែនាំការងារឬធ្វើការងារនោះឡើយ។  
ក្នុងករណីអ្នកបង់ថ្លៃសេវាកម្ម ចូរយកឯកសារជាភស្តុតាងរក្សាទុក។

**2** តើអ្នកបានបញ្ជាក់ពីក្រុមហ៊ុនដែលមានអាជ្ញាប័ណ្ណទេ?  
អាជ្ញាប័ណ្ណត្រូវបានទាមទារដើម្បីផ្តល់សេវាការងារ(កន្លែងការ)  
សូមបញ្ជាក់លេខអាជ្ញាប័ណ្ណ។

**3** តើសហគ្រាសឬក្រុមហ៊ុននោះបញ្ជាក់ឲ្យបានច្បាស់អំពីលក្ខខណ្ឌការងារឬ?  
គេត្រូវតែបញ្ជាក់ឲ្យបានច្បាស់ដោយមានឯកសារស្តីពីថាធ្វើការអ្វីនិងធ្វើការនៅឯណាឬប្រាក់ខែប៉ុន្មានជាដើម ហេតុនេះហើយអ្នកគួរតែមើលវាដោយយកចិត្តទុកដាក់ហើយរក្សាទុកជាដាច់ខាត។

● អ្នកអាចបញ្ជាក់ពីលេខអាជ្ញាប័ណ្ណរបស់សហគ្រាសឬក្រុមហ៊ុនក្នុងគេហទំព័រទូទៅផ្នែកធនធានមនុស្ស។

គេហទំព័រទូទៅផ្នែកធនធានមនុស្ស



● មានព័ត៌មានថែមទៀតនៅក្នុងគេហទំព័ររបស់ក្រសួងសុខាភិបាល ការងារ និងសុខុមាលភាពនៅផ្នែកសម្រាប់អ្នកស្វែងរកការងារ។

ទិន្នប័ណ្ណ



### ទំនាក់ទំនង

- នេះជាស្ថាប័នរដ្ឋាភិបាល
- សមទំនាក់ទំនងដោយមានអារម្មណ៍ស្រួល
- យើងរក្សាសម្ងាត់



ការិយាល័យការងារតាមខេត្ត កែតម្រូវការផ្គត់ផ្គង់និងតម្រូវការ  
លេខទូរស័ព្ទមាននៅទំព័រខាងក្រោយ  
ម៉ោងបើក 8:30~17:15

# ការសាកសួរឬសុំយោបល់

ទំនាក់ទំនងទៅមន្ទីរការងារតាមខេត្តនិមួយៗ

ឈ្មោះមន្ទីរការងារ	ឈ្មោះផ្នែកបន្ទប់	លេខទូរស័ព្ទ	ឈ្មោះមន្ទីរការងារ	ឈ្មោះផ្នែកបន្ទប់	លេខទូរស័ព្ទ
ហុកកែដុំ	ផ្នែកកែតម្រូវការផ្គត់ផ្គង់និងតម្រូវការ	011-738-1015	ស៊ីហ្គា	ការិយាល័យកែតម្រូវការផ្គត់ផ្គង់និងតម្រូវការ	077-526-8617
អាអូម៉ូរី	ការិយាល័យកែតម្រូវការផ្គត់ផ្គង់និងតម្រូវការ	017-721-2000	ក្សត្យ	ផ្នែកកែតម្រូវការផ្គត់ផ្គង់និងតម្រូវការ	075-241-3225
អ៊ីវ៉ាត	ការិយាល័យកែតម្រូវការផ្គត់ផ្គង់និងតម្រូវការ	019-604-3004	អូសាកា	ផ្នែកទីពឹងកែតម្រូវការផ្គត់ផ្គង់និងតម្រូវការ	06-4790-6319
មីយ៉ាដី	ផ្នែកកែតម្រូវការផ្គត់ផ្គង់និងតម្រូវការ	022-292-6071	ហ៊ុយហ្គោ	ផ្នែកកែតម្រូវការផ្គត់ផ្គង់និងតម្រូវការ	078-367-0831
អាគីតា	ការិយាល័យកែតម្រូវការផ្គត់ផ្គង់និងតម្រូវការ	018-883-0007	ណារ៉ា	ការិយាល័យកែតម្រូវការផ្គត់ផ្គង់និងតម្រូវការ	0742-88-0245
យ៉ាម៉ាកាតា	ការិយាល័យកែតម្រូវការផ្គត់ផ្គង់និងតម្រូវការ	023-676-4618	វ៉ាកាយ៉ាម៉ា	ការិយាល័យកែតម្រូវការផ្គត់ផ្គង់និងតម្រូវការ	073-488-1160
ហូតូស៊ីម៉ា	ការិយាល័យកែតម្រូវការផ្គត់ផ្គង់និងតម្រូវការ	024-529-5746	តូតូរី	ផ្នែកសន្តិសុខការងារ	0857-29-1707
អ៊ីបារ៉ាគី	ការិយាល័យកែតម្រូវការផ្គត់ផ្គង់និងតម្រូវការ	029-224-6239	ស៊ីម៉ាណេ	ផ្នែកសន្តិសុខការងារ	0852-20-7017
តូឈីដី	ការិយាល័យកែតម្រូវការផ្គត់ផ្គង់និងតម្រូវការ	028-610-3556	អូកាយ៉ាម៉ា	ការិយាល័យកែតម្រូវការផ្គត់ផ្គង់និងតម្រូវការ	086-801-5110
ហ្វូម៉ា	ការិយាល័យកែតម្រូវការផ្គត់ផ្គង់និងតម្រូវការ	027-210-5105	ហ៊ីរ៉ូស៊ីម៉ា	ផ្នែកកែតម្រូវការផ្គត់ផ្គង់និងតម្រូវការ	082-511-1066
សៃតាម៉ា	ផ្នែកកែតម្រូវការផ្គត់ផ្គង់និងតម្រូវការ	048-600-6211	យ៉ាម៉ាហ្គុយដី	ការិយាល័យកែតម្រូវការផ្គត់ផ្គង់និងតម្រូវការ	083-995-0385
ដីបា	ផ្នែកកែតម្រូវការផ្គត់ផ្គង់និងតម្រូវការ	043-221-5500	តូតូស៊ីម៉ា	ការិយាល័យកែតម្រូវការផ្គត់ផ្គង់និងតម្រូវការ	088-611-5386
តូក្សុ	ផ្នែកទីពឹងកែតម្រូវការផ្គត់ផ្គង់និងតម្រូវការ	03-3452-1474	កាហ្គាវ៉ា	ការិយាល័យកែតម្រូវការផ្គត់ផ្គង់និងតម្រូវការ	087-806-0010
កាណាហ្គាវ៉ា	ផ្នែកកែតម្រូវការផ្គត់ផ្គង់និងតម្រូវការ	045-650-2810	អេហ៊ីមេ	ការិយាល័យកែតម្រូវការផ្គត់ផ្គង់និងតម្រូវការ	089-943-5833
នីហ្គាតា	ការិយាល័យកែតម្រូវការផ្គត់ផ្គង់និងតម្រូវការ	025-288-3510	តូដី	ផ្នែកសន្តិសុខការងារ	088-885-6051
តូយ៉ាម៉ា	ការិយាល័យកែតម្រូវការផ្គត់ផ្គង់និងតម្រូវការ	076-432-2718	ហូតូអូកា	ផ្នែកកែតម្រូវការផ្គត់ផ្គង់និងតម្រូវការ	092-434-9711
អ៊ីស៊ីកាវ៉ា	ការិយាល័យកែតម្រូវការផ្គត់ផ្គង់និងតម្រូវការ	076-265-4435	សាហ្គា	ការិយាល័យកែតម្រូវការផ្គត់ផ្គង់និងតម្រូវការ	0952-32-7219
ហូតូ	ការិយាល័យកែតម្រូវការផ្គត់ផ្គង់និងតម្រូវការ	0776-26-8617	ណាហ្គាសាគី	ការិយាល័យកែតម្រូវការផ្គត់ផ្គង់និងតម្រូវការ	095-801-0045
យ៉ាម៉ាណាស៊ី	ការិយាល័យកែតម្រូវការផ្គត់ផ្គង់និងតម្រូវការ	055-225-2862	គូម៉ាម៉ូតូ	ការិយាល័យកែតម្រូវការផ្គត់ផ្គង់និងតម្រូវការ	096-211-1731
ណាហ្គាណូ	ការិយាល័យកែតម្រូវការផ្គត់ផ្គង់និងតម្រូវការ	026-226-0864	អូអ៊ីតា	ការិយាល័យកែតម្រូវការផ្គត់ផ្គង់និងតម្រូវការ	097-535-2095
ហ្គីហ្សុ	ការិយាល័យកែតម្រូវការផ្គត់ផ្គង់និងតម្រូវការ	058-245-1312	មីយ៉ាហ្គាគី	ការិយាល័យកែតម្រូវការផ្គត់ផ្គង់និងតម្រូវការ	0985-38-8823
ស៊ីហ្គឹរូអូកា	ផ្នែកកែតម្រូវការផ្គត់ផ្គង់និងតម្រូវការ	054-271-9980	កាហ្គោស៊ីម៉ា	ការិយាល័យកែតម្រូវការផ្គត់ផ្គង់និងតម្រូវការ	099-803-7111
អៃដី	ផ្នែកទីពឹងកែតម្រូវការផ្គត់ផ្គង់និងតម្រូវការ	052-685-2555	អូគីណាវ៉ា	ការិយាល័យកែតម្រូវការផ្គត់ផ្គង់និងតម្រូវការ	098-868-1637
មីអេ	ការិយាល័យកែតម្រូវការផ្គត់ផ្គង់និងតម្រូវការ	059-226-2165			